

មេរៀន



ប្រែប្រួលនិព្វាន ១៤-១៥

John 14-15

គម្រោង

- ក. ព្រះយេស៊ូជាមាគ៌ាទៅកាន់ព្រះបិតា Jesus, the Way to the Father
- ខ. ព្រះបន្ទូលសន្យាអំពីព្រះវិញ្ញាណដ៏វិសុទ្ធ The Promise of the Holy Spirit
- គ. ព្រះយេស៊ូជាដើមទំពាំងបាយជូដ៏ពិត Jesus, the Real Vine
- ឃ. សេចក្តីស្អប់របស់មនុស្សមលោក The World's Hatred

គោលដៅ

- ១. ពន្យល់ពីអត្ថន័យដែលព្រះយេស៊ូមានព្រះបន្ទូលថា ព្រះអង្គជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។
- ២. ពន្យល់លក្ខណៈធម្មជាតិ និងកិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។
- ៣. រៀបរាប់ពីទំនាក់ទំនងដែលបាននិយាយថា ព្រះយេស៊ូជាដើមទំពាំងបាយជូ ហើយអស់អ្នកដែលជឿជាមែក។
- ៤. ចង្អុលប្រាប់ពីមូលហេតុដែលនាំឱ្យមានការបៀតបៀន។

ក. ព្រះយេស៊ូជាមគ្គីទេវកាន់ព្រះបិតា Jesus, the Way to the Father

គោលដៅទី១. ពន្យល់ពីអត្ថន័យដែលព្រះយេស៊ូមានព្រះបន្ទូលថា ព្រះអង្គជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។

សូមអាន យ៉ូហាន ១៤:១-១៤។ នៅពេលដែលព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សរបស់ព្រះអង្គថា ទ្រង់នឹងសុគត ហើយចាកចេញពីពួកគេ ពួកសិស្សមានការកើតទុក្ខជាខ្លាំង។ ព្រះយេស៊ូបានលើកទឹកចិត្តពួកគេដោយមានព្រះបន្ទូលថា ទ្រង់យាងទៅដើម្បីរៀបចំកន្លែងសម្រាប់ពួកគេ ហើយព្រះអង្គនឹងយាងត្រឡប់មកវិញដើម្បីនាំពួកគេទៅនៅជាមួយព្រះអង្គ (ខណ)។

តើវាជាពេលវេលាល្អយ៉ាងណាទៅ! នៅពេលដែលព្រះយេស៊ូបានសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ! វាសំខាន់ណាស់សម្រាប់ឱ្យយើងទាំងអស់គ្នាត្រៀមខ្លួនសម្រាប់កិច្ចការនេះ។ ពួកយើងត្រូវបានលើកដាស់តឿនពីសារៈសំខាន់នៃការដឹងថាព្រះយេស៊ូគឺជាព្រះសង្គ្រោះរបស់យើង។ តាមរយៈការជឿលើព្រះអង្គ យើងទាំងអស់គ្នាប្រាកដច្បាស់ថា នឹងទទួលបានជីវិតរស់នៅជាមួយព្រះអង្គនៅពេលដែលទ្រង់យាងត្រឡប់មករកយើងវិញ។ ព្រះយេស៊ូមានព្រះបន្ទូលម្តងទៀតថា ទ្រង់គឺជាផ្លូវទៅកាន់ព្រះបិតា៖ “ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ” (យ៉ូហាន ១៤:៦)

ព្រះយេស៊ូមានព្រះបន្ទូលសន្យាថាអស់អ្នកដែលបានជឿលើព្រះអង្គនឹងធ្វើកិច្ចការដែលប្រសើរជាងកិច្ចការដែលពួកគេបានឃើញព្រះអង្គធ្វើទៅទៀត។ ព្រះយេស៊ូអាចត្រឹមតែគង់នៅកន្លែងមួយក្នុងពេលតែមួយ។ ប៉ុន្តែ នៅពេលដែលអ្នកដើរតាមព្រះអង្គកើនចំនួនទៅដល់រាប់លាននាក់ គឺពួកគេរួមគ្នាអាចធ្វើកិច្ចការច្រើនជាងព្រះយេស៊ូបានធ្វើទៅទៀត។

ព្រះយេស៊ូក៏មានព្រះបន្ទូលទៀតដែរថាយើងអាចអធិស្ឋានទូលសូមនៅក្នុងព្រះនាមរបស់ព្រះអង្គ (ខ១៣-១៤)។ ទូលសូមនៅក្នុងព្រះនាមរបស់ព្រះយេស៊ូមានន័យថាយើងអធិស្ឋានដូចជាព្រះយេស៊ូបានធ្វើដែរ គឺទៅតាមបំណងព្រះហឫទ័យរបស់ព្រះបិតា។ សេចក្តីត្រូវការនេះគឺឱ្យយើងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអធិស្ឋានជាមួយនឹងសិទ្ធិអំណាចរបស់ព្រះយេស៊ូ។ ជំងឺ និងវិញ្ញាណអាក្រក់បានបណ្តេញចេញនៅពេលដែលព្រះយេស៊ូមានព្រះបន្ទូលដែលពេញដោយអំណាច។ យើងអាចរំពឹងឃើញការអស្ចារ្យបាននៅពេលដែលយើងអធិស្ឋាននៅក្នុងអំណាចនៃព្រះនាមរបស់ព្រះយេស៊ូតែប៉ុណ្ណោះ។ ពួកយើងទាំងអស់គ្នានឹងអំណាចនៅក្នុងខ្លួនរបស់ពួកយើងឡើយ។

លំហាត់អនុវត្តន៍

១ សូមចងចាំ យ៉ូហាន ១៤:៣ និងខ៦។

២ តើព្រះយេស៊ូមានព្រះបន្ទូលលើកទឹកចិត្តសារីករបស់ព្រះអង្គយ៉ាងដូចម្តេចបន្ទាប់ពីព្រះអង្គមានព្រះបន្ទូលថាទ្រង់នឹងចាកចេញពីពួកគេ ? ទ្រង់មានព្រះបន្ទូលថា

- ក) ទ្រង់នឹងយាងត្រឡប់មកវិញ ហើយនាំយកពួកគេទៅនៅជាមួយព្រះអង្គ។
- ខ) ពួកគេនឹងស្លាប់ ហើយនឹងបានទៅនៅជាមួយព្រះអង្គ។
- គ) ពួកគេនឹងមិនត្រូវការព្រះអង្គទៀតឡើយ។

៣ តើមានផ្លូវប៉ុន្មានទៅឯព្រះជាម្ចាស់?

- ក) មានច្រើន។ គ្រប់សាសនាទាំងអស់នឹងយកអ្នកទៅឯព្រះជាម្ចាស់។
- ខ) គ្រប់ផ្លូវទាំងអស់ដែលអ្នកដើរតាមគឺ ត្រឹមត្រូវប្រសិនបើអ្នកដើរតាម។
- គ) ផ្លូវមួយគឺព្រះយេស៊ូគ្រីស្ទ។

៤ តើព្រះយេស៊ូមានព្រះបន្ទូលយ៉ាងដូចម្តេចអំពីការអធិស្ឋាន?

- ក) សារីករបស់ព្រះអង្គគួរតែអធិស្ឋាននៅក្នុងនាមរបស់ព្រះអង្គយោងទៅតាមបំណងព្រះហឫទ័យរបស់ព្រះបិតា។
- ខ) សារីករបស់ព្រះអង្គគួរតែអធិស្ឋាននៅក្នុងឈ្មោះរបស់នាងម៉ារី ពីព្រោះនាងគឺជាម្តាយរបស់ព្រះយេស៊ូ។
- គ) សិស្សរបស់ព្រះអង្គគួរតែអធិស្ឋានទៅកាន់រូបបដិមា។

១. ព្រះបន្ទូលសន្យាអំពីព្រះវិញ្ញាណ The Promise of The Holy Spirit

គោលដៅទី២. ពន្យល់លក្ខណៈធម្មជាតិ និងកិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។

សូមអានយ៉ូហាន ១៤:១៥-៣១។ នៅក្នុងជំពូកទី ១៤-១៦ យើងបានអានអំពីកិច្ចការជាច្រើនអំពីព្រះវិញ្ញាណដ៏វិសុទ្ធដែលបានធ្វើជាអ្នកជំនួយរបស់យើង។ អស់អ្នកដែលមិនទុកចិត្ត ឬមិនជឿលើព្រះជាម្ចាស់មិនអាចទទួលបានព្រះវិញ្ញាណដ៏វិសុទ្ធទេ។ ព្រះអង្គគឺជាព្រះវិញ្ញាណនៃសេចក្តីពិតដែលជួយយើងឱ្យដឹងពីសេចក្តីពិតតាមរយៈការលើកដាស់តឿនយើងអំពីអ្វីដែលព្រះយេស៊ូបានបង្រៀន។

ព្រះយេស៊ូបានសន្យាថា “ខ្ញុំនឹងទូលអង្វរព្រះបិតា ហើយទ្រង់ប្រទានព្រះដ៏ជួយការពារ មួយអង្គទៀត ឱ្យគង់នៅជាមួយអ្នករាល់គ្នាជាដរាបត្រង់ទៅ” (យ៉ូហាន ១៤:១៦)។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៀតដែរថាអ្វីដែលជាការបញ្ជាក់ពីការស្រឡាញ់របស់យើងចំពោះព្រះអង្គគឺ៖ “អ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រតិបត្តិតាមពាក្យខ្ញុំ។ ព្រះបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយព្រះបិតា និងខ្ញុំ ក៏នឹងមកតាំងលំនៅ នៅក្នុងអ្នកនោះដែរ” (យ៉ូហាន ១៤:២៣)។

មានមនុស្សជាច្រើនគិតថាបទបញ្ជារបស់ព្រះយេស៊ូគឺពិបាកណាស់។ ប៉ុន្តែ នៅពេលដែលព្រះជាម្ចាស់រស់ក្នុងចំណោមយើង ព្រះអង្គនឹងជួយយើងឱ្យមានបទពិសោធដីវិតថ្មី។ ជាមួយជំនួយដែលមកពីព្រះជាម្ចាស់ យើងអាចធ្វើគ្រប់យ៉ាងទាំងអស់ដែលព្រះអង្គបានបង្គាប់។

៥ ខគម្ពីរចងចាំ យ៉ូហាន ១៤:១៦,២៣។

៦ តើជំនួយអ្វីដែលព្រះយេស៊ូបានសន្យាជាមួយសាវ័ករបស់ព្រះអង្គបន្ទាប់ពីទ្រង់បានចាកចេញពីពួកគេ?

- ក) ទ្រង់នឹងបញ្ជូនព្រះវិញ្ញាណជីវិតឱ្យមករស់នៅជាមួយពួកគេ។
- ខ) ទ្រង់នឹងអធិស្ឋានសម្រាប់ពួកគេ។
- គ) ទ្រង់នឹងនិយាយជាមួយពួកគេ។

៧ តើអ្វីជាការសាកល្បងសម្រាប់អស់អ្នកដែលបាននិយាយថា ពួកគេស្រឡាញ់ព្រះយេស៊ូ?

- ក) ពួកគេទៅព្រះវិហារ ហើយធ្វើពិធីជ្រមុជទឹក។
- ខ) ពួកគេស្តាប់បង្គាប់ការបង្រៀនរបស់ព្រះអង្គ។
- គ) ពួកគេប្រព្រឹត្តអំពើល្អ។

គ. ព្រះយេស៊ូជាដើមទំពាំងបាយជូងពិត Jesus, The Real Vine

គោលដៅទី៣. អ្នករៀនត្រូវដឹងនូវនិយាយថា ព្រះយេស៊ូជាដើមទំពាំងបាយជូង ហើយអស់អ្នកដែលជឿជាមែក។

សូមអានយ៉ូហាន ១៥:១-១៧។ ព្រះយេស៊ូប្រៀបធៀបអង្គទ្រង់ទៅនឹងដើមទំពាំងបាយជូង ហើយអ្នកដែលដើរតាមព្រះអង្គទាំងអស់គឺជាមែក។ ព្រះជន្មរបស់ព្រះអង្គនៅក្នុងយើងបង្កើតជាផលផ្លែនៃព្រះវិញ្ញាណដូចជា សេចក្តីស្រឡាញ់ សេចក្តីអំណរ សេចក្តីសុខសាន្ត ការអត់ធ្មត់ ចិត្តសប្បុរស ចិត្តមេត្តា ភាពស្មោះត្រង់ ចិត្តសុភាព និងចេះទុកចិត្តខ្លួនឯង (កាឡាទី ៥:២២-២៣)។

ព្រះយេស៊ូមានព្រះបន្ទូលថាពួកសាវ័ករបស់ព្រះអង្គបានសម្អាតដោយព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះជាម្ចាស់ប្រើព្រះគម្ពីរជាកាំបិតដែលបានកាត់យកអ្វីដែលធ្វើឱ្យយើងមានចិត្តអាត្មានិយម ចិត្តអំនួត និងមានអាកប្បកិរិយាខុសឆ្គង។ នៅពេលដែលយើងអានព្រះគម្ពីរ យើងជឿ និងទទួលយកព្រះគម្ពីរជាខ្នាតគំរូសម្រាប់ជីវិតរបស់យើង ហើយព្រះវិញ្ញាណជីវិតឱ្យយើងឱ្យបោះចោលមែកណាដែលមិនបានបង្កើតផលផ្លែសម្រាប់យើង។ ជីវិតពេញបរិបូណ៌របស់ព្រះគ្រីស្ទដូចជាក្នុងពិភពលោកដែលយើងទៅមែក ដែលនាំមកនូវការរីកចម្រើនខាងព្រលឹងវិញ្ញាណ ហើយបង្កើតផលផ្លែខាងព្រះវិញ្ញាណ។

ព្រះបន្ទូលនៅតែដដែលបានលើកឡើងច្រើនលើកច្រើនសារនៅក្នុងយ៉ូហានជំពូកទី១៥ នៅក្នុងខទី ៤ ៥ ៦ ៧ ៩ និងទី ១០។ ការលើកឡើងបញ្ជាក់នេះគឺមានសារៈសំខាន់ណាស់។ ប្រសិនបើមិនស្ថិតនៅជាប់ដើមឈើ ឬដើមទំពាំង

បាយជូ វានឹងស្លាប់ពីព្រោះជីវិតរបស់វាបានមកពីដើម។ នៅក្នុងរបៀបដូចគ្នា ជីវិតខាងព្រលឹងវិញ្ញាណរបស់យើងគឺអាស្រ័យ នៅការស្ថិតនៅជាប់ជាមួយព្រះយេស៊ូគ្រីស្ទ។ ដរាបណាយើងស្ថិតនៅជាប់ជាមួយព្រះអង្គ យើងនឹងទទួលបានជីវិតពេញ បរិបូណ៌។

ព្រះយេស៊ូមានព្រះបន្ទូលថា “ខ្ញុំនេះហើយជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែកអ្នកណាស្ថិតនៅជាប់នឹង ខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលបានច្រើន។ បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាចធ្វើអ្វីកើត ឡើយ។” (យ៉ូហាន ១៥:៥)

ទំនាក់ទំនងរវាងអ្នកជឿ និងព្រះយេស៊ូគឺជាការស្រឡាញ់ និងការស្តាប់បង្គាប់។ ពាក្យស្រឡាញ់ត្រូវបានប្រើជាង សាមសិបដងនៅក្នុងជំពូកទី ១៣ រហូតដល់ជំពូកទី១៧។ មុនដំបូងព្រះយេស៊ូមានព្រះបន្ទូលអំពីសេចក្តីស្រឡាញ់របស់ ព្រះបិតាចំពោះព្រះអង្គ បន្ទាប់មករបៀបស្រឡាញ់របស់ព្រះអង្គចំពោះសាវ័ករបស់ព្រះអង្គ។ សាវ័កត្រូវតែបន្តការស្រឡាញ់ របស់ព្រះអង្គ។

នៅពេលដែលយើងនៅជាប់ជាមួយព្រះយេស៊ូ ទ្រង់នឹងជួយយើងឱ្យស្រឡាញ់គ្នាទៅវិញទៅមក។ ជួនកាលយើង និយាយថាយើងអាចស្រឡាញ់មនុស្សម្នាក់ពិតប្រាកដកម្រ ប្រសិនបើពួកគេជាមនុស្សដែលល្អប្រសើរ។ ប៉ុន្តែព្រះយេស៊ូមិន បានស្រឡាញ់យើងដោយសារតែយើងជាមនុស្សគួរឱ្យស្រឡាញ់នោះទេ។ ទ្រង់ស្រឡាញ់យើង និងសុគតសម្រាប់យើងនៅ ពេលដែលយើងនៅជាមនុស្សមានបាបនៅឡើយ។ ទ្រង់ជ្រើសរើសយើងដើម្បីឱ្យពិភពលោកបានមើលឃើញពីជីវិត និង សេចក្តីស្រឡាញ់របស់ព្រះអង្គនៅក្នុងយើង។

លំហាត់អនុវត្ត

៨ សូមចងចាំគម្ពីរ កាឡាទី ៥:២២-២៣ និងយ៉ូហាន ១៥:៥ ។

៩ នៅក្នុងយ៉ូហាន ១៥ តើព្រះយេស៊ូបានប្រៀបធៀបព្រះអង្គ និងពួកសាវ័ករបស់ព្រះអង្គទៅនឹងអ្វី?

- ក) កសិដ្ឋាន និងផ្លែឈើ
- ខ) ទំពាំងបាយជូរ និងមែករបស់វា
- គ) ចៅហ្វាយ និងទាសករ

១០ តើព្រះបន្ទូលរបស់ព្រះយេស៊ូធ្វើអ្វីខ្លះ?

- ក) ធ្វើឱ្យយើងបានស្អាតនៅពេលដែលយើងទទួលព្រះបន្ទូល និងស្តាប់បង្គាប់
- ខ) ប្រសិនបើយើងបានអាន ជីវិតរបស់យើងនឹងបានសម្អាតដោយស្វ័យប្រវត្តិ
- គ) មិនបានធ្វើអ្វីទាំងអស់

១១ តើអ្វីជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងអ្នកជឿនិងព្រះយេស៊ូ?

- ក) ស្រឡាញ់ និងការស្តាប់បង្គាប់
- ខ) សមាជិកក្រុមជំនុំ
- គ) ធ្វើអំពើល្អ

ឃ. សេចក្តីស្តាប់របស់មនុស្សលោក The World's Hatred

គោលដៅទី៤. ចង្អុលប្រាប់ពីមូលហេតុដែលនាំឱ្យមានការបៀតបៀន។

សូមអានយ៉ូហាន ១៥:១៨-២៧ និងយ៉ូហាន ១៦:១-៤។ ព្រះយេស៊ូមានព្រះបន្ទូលអំពីការបៀតបៀន និងការយល់ច្រឡំដែល ពួក សាវ័កនឹងរងទុក្ខនៅក្នុងពិភពលោក។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កទាំងដប់មួយរបស់ព្រះអង្គ មានសាវ័កដប់នាក់ នឹងត្រូវគេសម្លាប់ ដោយសារតែចែកចាយដំណឹងល្អ ហើយមានតែយ៉ូហានមួយប៉ុណ្ណោះដែលស្លាប់ដោយធម្មជាតិ។

តើហេតុអ្វីបានជាពិភពលោកស្តាប់អស់អ្នកដែលដើរតាមព្រះយេស៊ូ? សម្រាប់ហេតុផលមួយដដែលគឺមកពីពួកគេស្តាប់ព្រះអង្គ។ គ្រិស្តបរិស័ទពិតប្រាកដចេះទទួលស្គាល់អំពើបាប ហើយអ្នកដែលបានធ្វើអំពើបាបមានអារម្មណ៍យឺតយ៉ាវ។ បន្ទាប់មកសាតាំង ដែលជាសត្រូវ របស់ព្រះជាម្ចាស់ក៏ប្រយុទ្ធប្រឆាំងជាមួយគ្រិស្តបរិស័ទ។ វាធ្វើឱ្យមនុស្សស្តាប់គ្នា ហើយធ្វើទុក្ខបុកម្នេញគ្រិស្តបរិស័ទដទៃទៀត។ គ្រិស្តបរិស័ទ នៅក្នុងប្រទេសមួយចំនួន ពួកគេបានត្រូវគ្រួសាររបស់ពួកគេវាយធ្វើបាប អ្នកដឹកនាំពួកគេបានបណ្តេញពួកគេចេញពីសហគមន៍ និងត្រូវគេចាប់ដាក់គុក។ មានគ្រិស្តបរិស័ទមួយចំនួនទៀតត្រូវបានគេបញ្ជូន ទៅសម្លាប់ដោយសារតែនៅកន្លែងខ្លះបង្ហាញថាគ្រិស្តបរិស័ទគឺមិនស្របច្បាប់។

ព្រះយេស៊ូមានព្រះបន្ទូលថា មនុស្សលោកបានបៀតបៀនព្រះអង្គ ហើយពួកគេនឹងបៀតបៀនដល់អស់អ្នកដែលដើរតាមព្រះអង្គដែរ។ ប៉ុន្តែព្រះអង្គបានសន្យាថានឹងប្រទានព្រះដ៏ជាជំនួយមួយសម្រាប់យើងទាំងអស់គ្នាគឺជាព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះវិញ្ញាណដ៏វិសុទ្ធនឹងមាន ព្រះបន្ទូលបន្ថែមទៀតអំពីព្រះយេស៊ូ ហើយនឹងជួយដល់អស់អ្នកដែលជឿដើម្បីការពារដំណឹងល្អនៃព្រះអម្ចាស់យេស៊ូគ្រិស្ត។

លំហាត់អនុវត្ត

១២ សូមអធិស្ឋានសម្រាប់អស់អ្នកដែលកំពុងតែរងទុក្ខលំបាកដោយសារការបៀតបៀន សុំគ្រូគង្វាលរបស់អ្នកអធិស្ឋានសម្រាប់ប្រទេសមួយជាក់លាក់។

១៣ តើអ្វីដែលជាសេចក្តីសន្យាអំពីជំនួយដែលព្រះយេស៊ូបានសន្យាម្តងទៀតថានឹងប្រទានឱ្យ?

ក) ទ្រង់សន្យាថា មិត្តភក្តិរបស់ពួកគេនឹងជួយពួកគេ។

ខ) ទ្រង់សន្យាថាម្ចាស់ចំការនឹងផ្តល់ឱ្យពួកគេនូវផ្លែឈើដែលបានមកពីដើមទំពាំងបាយជូរ។

គ) ទ្រង់បានសន្យានឹងពួកគេពីព្រះវិញ្ញាណបរិសុទ្ធ។

សូមផ្ទៀងផ្ទើរយរបស់អ្នក

- ២ ក) ទ្រង់នឹងយោងត្រឡប់មកវិញ ហើយនាំយកពួកគេទៅនៅជាមួយព្រះអង្គ
- ៦ ក) ទ្រង់នឹងបញ្ជូនព្រះវិញ្ញាណដ៏វិសុទ្ធឱ្យមករស់នៅជាមួយពួកគេ
- ៣ គ) ផ្លូវមួយគឺព្រះយេស៊ូគ្រីស្ទ
- ៧ ខ) ពួកគេស្តាប់បង្គាប់តាមការបង្រៀនរបស់ព្រះអង្គ
- ៤ ក) សារីករបស់ព្រះអង្គគួរតែអធិស្ឋាននៅក្នុងព្រះនាមរបស់ព្រះអង្គយោងទៅតាមបំណងព្រះហឫទ័យរបស់ព្រះបិតា
- ៩ ខ) ទំពាំងបាយជូរ និងមែករបស់វា
- ១១ ក) ស្រឡាញ់ និងការស្តាប់បង្គាប់
- ១០ ក) ធ្វើឱ្យយើងបានស្អាតនៅពេលដែលយើងទទួលព្រះបន្ទូល និងស្តាប់បង្គាប់
- ១៣ គ) ទ្រង់បានសន្យានឹងពួកគេពីព្រះវិញ្ញាណដ៏វិសុទ្ធ